

ការប្រគល់កម្មសិទ្ធិ

ដោយបានទទួលតំលៃតបស្នងដូចដែលបានទទួលស្គាល់នៅទីនេះ និង ដោយការចុះហត្ថលេខាលើលិខិតប្រគល់កម្មសិទ្ធិនេះ ខ្ញុំសូមផ្តល់ការអនុញ្ញាតដល់អ្នកថតរូប / ផលិតករភាពយន្ត និង អ្នកទទួលបានការចាត់តាំង (អនុប្បទានិក) ឱ្យផ្តល់អាជ្ញាប័ណ្ណលើខ្លឹមសារព័ត៌មាន និងប្រើខ្លឹមសារព័ត៌មាននៅក្នុងទម្រង់មេរៀនទាំងឡាយ សំរាប់គោលបំណងនានា (លើកលែងតែការផលិតរូបអាសត្រាម និងការបរិហារកេរ្តិ៍) ដែលអាចរួមបញ្ចូល ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ ការធ្វើទីផ្សារ និង ការវេចខ្ចប់ សំរាប់ផលិតផល ឬសេវាទាំងឡាយ។ ខ្ញុំយល់ព្រមថាខ្លឹមសារព័ត៌មាននេះអាចត្រូវបានរួមផ្សំជាមួយរូបថត អត្ថបទ ក្រាហ្វិក ភាពយន្ត សំលេង ការងារជាប់សំឡេង ហើយអាចត្រូវបានប្រើប្រាស់ កែតម្រូវ ឬក៏ចម្លងទម្រង់។ ខ្ញុំទទួលស្គាល់ និងយល់ព្រមថា ខ្ញុំបានយល់ព្រមលើការបង្ហាញជាតិពិន្ទុ (នានា) និងគេទដូចបានបង្ហាញខាងក្រោម ប៉ុន្តែយល់ថា ជាតិពិន្ទុ ឬគេទផ្សេងៗទៀតអាចជាប់ពាក់ព័ន្ធជាមួយខ្ញុំដោយ អ្នកថតរូប / អ្នកផលិតភាពយន្ត និង/ឬ ដោយការចាត់ឱ្យធ្វើក្នុងគោលដៅពិពណ៌នាផ្សេងៗ។

ខ្ញុំយល់ព្រមថា ខ្ញុំគ្មានសិទ្ធិអ្វីទាំងអស់ទៅលើខ្លឹមសារព័ត៌មាននេះ និងសិទ្ធិទាំងអស់ចំពោះខ្លឹមសារព័ត៌មាននេះជាកម្មសិទ្ធិរបស់អ្នកថតរូប/ ផលិតករភាពយន្ត និង / ឬ អ្នកទទួលបានការចាត់តាំង (អនុប្បទានិក)។ ខ្ញុំទទួលស្គាល់ និង យល់ព្រមថា ខ្ញុំមិនមានសិទ្ធិទាមទារតំលៃតបស្នងបន្ថែមផ្សេងៗទៀត ហើយខ្ញុំនឹងមិនទាមទារអ្វីបន្ថែមអំពីអ្នកថតរូប / ផលិតករភាពយន្ត និង / ឬ អ្នកទទួលបានការចាត់តាំង (អនុប្បទានិក) ដោយសំអាងយកមូលហេតុណាមួយឡើយ។ ខ្ញុំទទួលស្គាល់ និង យល់ព្រមទៀតថា លិខិតប្រគល់សិទ្ធិនេះនឹងត្រូវអនុវត្តទៅលើទាយាទរបស់ខ្ញុំ និង អ្នកទទួលបានការចាត់តាំង (អនុប្បទានិក) របស់ខ្ញុំផងដែរ។ ខ្ញុំយល់ព្រមថា ការប្រគល់នេះនឹងមិនអាចដកហូតវិញបានឡើយ ហើយមានអានុភាពទូទាំងពិភពលោក និង គ្មានរយៈពេលកំណត់ ព្រមទាំងត្រូវស្ថិតនៅក្រោមច្បាប់ (លើកលែងច្បាប់ស្តីពីជម្លោះ) របស់ប្រទេស/រដ្ឋ ដែលនៅជិតបំផុតនឹងអាសយដ្ឋានរបស់ម្ចាស់ម៉ូដែល (ឬ ឪពុកម្តាយ របស់ម៉ូដែល ក្នុងករណីគាត់ជាអនីតិជន) ៖ ញូវយ៉ក អាល់ប៊ិសា អង់គ្លេស អូស្ត្រាលី និងញូវសេឡេន។

យើងបានព្រមព្រៀងគ្នាថា ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ប៉ុន្តែអាចត្រូវបានប្រើដោយផ្ទាល់ ទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណលើខ្លឹមសារព័ត៌មាននាពេលចាំបាច់ណាមួយ (ឧទា. ដើម្បីការពារបណ្តឹង ការពារសិទ្ធិ ឬ ជូនដំណឹងសហជីពជំនួញ) និង អាចរក្សាទុកតាមការចាំបាច់ដើម្បីបំពេញគោលបំណងនេះ រួមបញ្ចូលទាំងការចែករំលែកជាមួយអ្នកទទួលបានអាជ្ញាប័ណ្ណបន្ត / អនុប្បទានិករបស់អ្នកថតរូប / ផលិតករភាពយន្ត ព្រមទាំងអាចធ្វើទៅកាន់ប្រទេសដែលមានច្បាប់ការពារទិន្នន័យ និង ភាពឯកជនផ្សេង ដែលនៅទីនោះ ខ្លឹមសារព័ត៌មាននេះអាចត្រូវបានរក្សាទុក ចូលមើល និង ប្រើប្រាស់។ ខ្ញុំអះអាង និង ធានាថាខ្ញុំមានអាយុយ៉ាងតិច ១៨ ឆ្នាំ និងមានសមត្ថភាពតាមផ្លូវច្បាប់ពេញលេញដើម្បីធ្វើការប្រគល់សិទ្ធិនេះ។

និយមន័យ៖ "អនុប្បទានិក" មានន័យថាបុគ្គល ឬ ក្រុមហ៊ុនណាមួយដែលអ្នកថតរូប / ផលិតករភាពយន្តបានចាត់តាំង ឬ បានផ្តល់សិទ្ធិឱ្យ ក្រោមលិខិតប្រគល់សិទ្ធិនេះ រួមទាំងអ្នកទទួលបានអាជ្ញាប័ណ្ណបន្តពីបុគ្គល ឬ ក្រុមហ៊ុននោះ។ "តំលៃតបស្នង" មានន័យថា ប្រាក់ \$1 ឬ អ្វីផ្សេងទៀតដែលមានតម្លៃ ដែលខ្ញុំបានទទួលជាថ្លៃនឹងការប្រគល់សិទ្ធិក្នុងលិខិតនេះ។ "ខ្លឹមសារព័ត៌មាន" មានន័យថា រូបថត កូន អូឌីយ៉ូ ឬ ការថតផ្សេងទៀត ជាមួយមាន ឬគ្មានចលនានាដែលជាផលចេញពីខ្លួនខ្ញុំ ហើយជាផ្នែកមួយនៃការថត។ "មេរៀន (ប្រព័ន្ធផ្សព្វផ្សាយ)" មានន័យថាគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមបញ្ចូលទាំងខ្លឹមសារឌីជីថល អេឡិចត្រូនិក ការបោះពុម្ព ទូរទស្សន៍ ភាពយន្ត និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលស្គាល់បច្ចុប្បន្ន ឬនឹងត្រូវបានបង្កើតឡើងនាពេល អនាគត។ "ម៉ូដែល" មានន័យថា ខ្លួនខ្ញុំផ្ទាល់ រួមបញ្ចូលទាំងរូបរាងរបស់ខ្ញុំ, ភាពប្រហាក់ប្រហែល និងសំឡេង។ "ឪពុកម្តាយ" មានន័យថាឪពុកម្តាយ និង/ឬ អាណាព្យាបាលស្របច្បាប់របស់អ្នកម៉ូដែល។ "ឪពុកម្តាយ និង ម៉ូដែលត្រូវបានសំដៅរួមគ្នានៅក្នុងលិខិតប្រគល់សិទ្ធិនេះដោយពាក្យ "ខ្ញុំ" ទៅតាមបរិបទ។ "អ្នកថតរូប / ផលិតករភាពយន្ត" មានន័យថា អ្នកថតរូប វិចិត្រករ ផលិតករភាពយន្ត ឬ អ្នកថតកូន ឬក៏បុគ្គល ឬ អង្គការដទៃផ្សេងទៀតដែលថតរូប ឬ ថតវីដេអូមានរូបខ្ញុំ។ "ការថត" មានន័យថា ពេលថតរូប វីដេអូ ឬ សំឡេងដែលបានពិពណ៌នាក្នុងលិខិតនេះ។

ព័ត៌មានអ្នកថតរូប/ផលិតករភាពយន្ត

ឈ្មោះ: _____
ហត្ថលេខា _____
កាលបរិច្ឆេទចុះហត្ថលេខា (DD/MM/YEAR) _____
កាលបរិច្ឆេទថត _____
ប្រទេស និងតំបន់/រដ្ឋនៃការថត** _____
ពិពណ៌នាការថត / ការយោង (បើមាន) _____

រូបភាពយោងរបស់ខ្ញុំដែលនៅទីនេះ៖
(តម្រឹមនឹងជ្រុងស្តាំខាងលើ បើធំជាងប្រអប់)

ឧទាហរណ៍ប៉ូឡូដេ ប័ណ្ណបើកបរ ឯកសារបោះពុម្ព ឯកសារចម្លង។ល។

ព័ត៌មានម៉ូដែល

ឈ្មោះ: _____
ថ្ងៃខែឆ្នាំកំណើត (DD/MM/YEAR) _____
ភេទ ប្រុស ស្រី ឬ ខ្ញុំមានអត្តសញ្ញាណជា _____
ព័ត៌មានម៉ូដែល (ឪពុកម្តាយ)
អាសយដ្ឋាន _____
ទីក្រុង _____ រដ្ឋ/ខេត្ត _____
ប្រទេស _____ កូដតំបន់/ប្រៃសណីយ៍ _____
ទូរស័ព្ទ _____ អ៊ីម៉ែល _____
ហត្ថលេខា _____
កាលបរិច្ឆេទចុះហត្ថលេខា (DD/MM/YEAR) _____

*បើម៉ូដែលគឺជាអនីតិជន ឬ គ្មានសមត្ថភាពក្នុងយុត្តាធិការនៃកន្លែងទីលំនៅ ឪពុកម្តាយ ធានា និង អះអាងថាឪពុកម្តាយគឺជាអាណាព្យាបាលស្របច្បាប់របស់ម៉ូដែល និង មានសមត្ថភាពតាមផ្លូវច្បាប់ពេញលេញដើម្បីព្រមព្រៀងចំពោះការថត និង អនុវត្តលិខិតប្រគល់សិទ្ធិនេះទាក់ទងនឹងសិទ្ធិទាំងអស់នៃខ្លឹមសារព័ត៌មានរបស់ម៉ូដែល។ បើអ្នកជាឪពុក ឬម្តាយកំពុងចុះហត្ថលេខាដោយមានសមត្ថភាពទាំងនេះ សូមបញ្ចូលព័ត៌មានលម្អិតរបស់អ្នកក្នុងផ្នែកខាងលើ និង ឈ្មោះរបស់អ្នកខាងក្រោម។
ឈ្មោះឪពុកម្តាយ បើមាន៖ _____
(បើមាន)

ព័ត៌មានបន្ថែមដែលត្រូវបំពេញដោយម៉ូដែល (ជម្រើស)

ព័ត៌មានជាតិពិន្ទុត្រូវបានស្នើសុំក្នុងគោលបំណងពិពណ៌នាតែប៉ុណ្ណោះ និង ត្រូវបានប្រើជាមធ្យោបាយដើម្បីផ្តល់ភាពប្រាកដប្រជាក្នុងការកំណត់ពាក្យស្វែងរក។
____ អាស៊ី - គូសរង្វង់ទាំងអស់ដែលត្រូវនឹងអ្នក៖
(ចិន ឥណ្ឌា ជប៉ុន កូរ៉េ ផ្សេងទៀត)
____ កូកាស៊ី, ស _____ អ៊ីស្ប៉ានិក ឡាទីន
____ មជ្ឈិមបូព៌ា _____ ជនជាតិដើមអាមេរិក
____ អ្នកកោះប៉ាស៊ីហ្វិក _____ ខ្មៅ
____ ពូជចម្រុះ _____ អាមេរិកដើមកំណើតអាហ្វ្រិក
ផ្សេងទៀត៖ _____

ជាសាក្សីចំពោះហត្ថលេខារបស់អ្នកបង្ហាញមុត (សម្គាល់៖បុគ្គលទាំងអស់ដែលចុះហត្ថលេខា និង ធ្វើជាសាក្សី ត្រូវតែគ្រប់អាយុតាមផ្លូវច្បាប់ និង មានសមត្ថភាពចំពោះការចុះហត្ថលេខាលើលិខិតប្រគល់សិទ្ធិនេះអ្នកបង្ហាញមុត ឬជាថតរូបម្នាក់មិនអាចជាសាក្សីឱ្យការចេញផ្សាយផ្ទាល់ខ្លួនបានទេ។ ហត្ថលេខារបស់សាក្សីត្រូវបានណែនាំយ៉ាងខ្លាំង។)
ឈ្មោះ: _____
ហត្ថលេខា _____
កាលបរិច្ឆេទចុះហត្ថលេខា (DD/MM/YEAR) _____